



កាស៊ីណូ ឡាភ័នី រ៉ូប៊ី

LUCKY RUBY CASINO

បំណាច់ប្រើសេវាបុគ្គលិក

កាស៊ីណូ ឡាភ័នី រ៉ូប៊ី យើងខ្ញុំត្រូវការប្រើសេវាបុគ្គលិកផ្នែកល្បែងស៊ីសង់ "Gaming" (អ្នករៀបរបៀប "Card Sorter/Pay Out Dealer" និង អ្នកចែករបៀប "Experience Dealer") ៥០នាក់ បន្ថែម លក្ខខណ្ឌប្រើសេវាដូចខាងក្រោម៖

១. អ្នករៀបរបៀប (Card Sorter/Pay Out Dealer) ១៤០ ដុល្លាក្នុងមួយខែ

- មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- មានរូបសម្បត្តិសមរម្យ
- អាចអាន និងសរសេរអក្សរបាន
- មានទំនួលខុសត្រូវចំពោះការងារ និងស្មោះត្រង់
- ប្រសិនបើក្នុង១ខែបុគ្គលិកធ្វើការងារបានល្អ គ្មានច្បាប់ឈឺ (MC) និងគ្មានកំហុសនឹងទទួលបានប្រាក់បន្ថែម ១០ដុល្លាក្នុងមួយខែ

២. អ្នកចែករបៀប (Experience Dealer) ១៥០ ដុល្លាក្នុងមួយខែ

- មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- មានរូបសម្បត្តិសមរម្យ
- ចេះច្បាប់របៀប
- មានទំនួលខុសត្រូវចំពោះការងារ និងស្មោះត្រង់
- ប្រសិនបើក្នុង១ខែបុគ្គលិកធ្វើការងារបានល្អ គ្មានច្បាប់ឈឺ (MC) និងគ្មានកំហុសនឹងទទួលបានប្រាក់បន្ថែម ៣០ដុល្លាក្នុងមួយខែ

បេក្ខជន បេក្ខនារី អាចទទួលបាន៖

- អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ
- មានប្រាក់លើកទឹកចិត្ត និងប័ណ្ណសរសើរជាច្រើន...

បើបេក្ខជន បេក្ខនារីមានចំណាប់អារម្មណ៍សូមយកប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យដោយខ្លួនឯង រឺផ្ញើ CV មកកាន់កាស៊ីណូឡាភ័នី ដែលមានទីតាំងនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់ពោធិ៍ ខេត្តស្វាយរៀង ដោយភ្ជាប់មកជាមួយនូវរូបថត ៤ x ៦ ១សន្លឹក អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារថតចំលង ១ ច្បាប់ មកជាមួយផង ។ ទទួលពាក្យជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ ព្រឹកដល់ ម៉ោង ៤ ល្ងាច ។

ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖

Tel: 044-64-01-666
E-mail: hr@ruby89.com



កាស៊ីណូ ឡាភ័នី រ៉ូប៊ី

LUCKY RUBY CASINO

បំណាច់ជ្រើសរើសបុគ្គលិក

កាស៊ីណូ ឡាភ័នី រ៉ូប៊ី យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកផ្នែកល្បែងស៊ីសង់ "Gaming" (អ្នករៀបរបៀ "Card Sorter/Pay Out Dealer" និង អ្នកចែករបៀ "Experience Dealer") ៥០នាក់ បន្ថែម លក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖

១. អ្នករៀបរបៀ (Card Sorter/Pay Out Dealer) ១៤០ ដុល្លាក្នុងមួយខែ

- មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- មានរូបសម្បត្តិសមរម្យ
- អាចអាន និងសរសេរអក្សរបាន
- មានទំនួលខុសត្រូវចំពោះការងារ និងស្មោះត្រង់
- ប្រសិនបើក្នុង១ខែបុគ្គលិកធ្វើការងារបានល្អ គ្មានច្បាប់ឈឺ (MC) និងគ្មានកំហុសនឹងទទួលបានប្រាក់បន្ថែម ១០ដុល្លាក្នុងមួយខែ

២. អ្នកចែករបៀ (Experience Dealer) ១៥០ ដុល្លាក្នុងមួយខែ

- មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- មានរូបសម្បត្តិសមរម្យ
- ចេះច្បាប់របៀ
- មានទំនួលខុសត្រូវចំពោះការងារ និងស្មោះត្រង់
- ប្រសិនបើក្នុង១ខែបុគ្គលិកធ្វើការងារបានល្អ គ្មានច្បាប់ឈឺ (MC) និងគ្មានកំហុសនឹងទទួលបានប្រាក់បន្ថែម ៣០ដុល្លាក្នុងមួយខែ

បេក្ខជន បេក្ខនារី អាចទទួលបាន៖

- អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ
- មានប្រាក់លើកទឹកចិត្ត និងប័ណ្ណសរសើរជាច្រើន...

បើបេក្ខជន បេក្ខនារីមានចំណាប់អារម្មណ៍សូមយកប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យដោយខ្លួនឯង រឺផ្ញើ CV មកកាន់កាស៊ីណូឡាភ័នី ដែលមានទីតាំងនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់ពោធិ៍ ខេត្តស្វាយរៀង ដោយភ្ជាប់មកជាមួយនូវរូបថត ៤ x ៦ ១សន្លឹក អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារថតចំលង ១ ច្បាប់ មកជាមួយផង ។ ទទួលពាក្យជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ ព្រឹកដល់ ម៉ោង ៤ ល្ងាច ។

ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖

Tel: 044-64-01-666
E-mail: hr@ruby89.com